



ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍
BUDDHISM FOR DEVELOPMENT
BANTEAY MEANCHEY BRANCH OFFICE

របាយការណ៍

ប្រចាំឆមាសទី១ ឆ្នាំ ២០១៥

១. សេចក្តីផ្តើម

១.១ ប្រវត្តិអង្គការ

អង្គការពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ដែលហៅអក្សរកាត់ថា ព.ជ.អត្រូវបានបង្កើតឡើង នៅថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ១៩៩០ នៅវត្តប្រាសាទសិរី ជំរំសាយធ្ម (ព្រំដែន ខ្មែរ-ថៃ) ដោយភិក្ខុឥន្ទបញ្ញាហោង មណីចិន្តា និងព្រះសង្ឃមួយក្រុមដែលបានសិក្សានិងយល់ឃើញនូវតម្លៃរបស់ព្រះពុទ្ធសាសនាក្នុងការ ជួយស្តារសន្តិភាព, អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសង្គម, អភិវឌ្ឍន៍ចិត្តវិញ្ញាណ, សតិបញ្ញា, សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យព្រមទាំងពង្រឹងតុល្យភាពរវាងបុគ្គលសង្គម និងធម្មជាតិឱ្យមានភាពស្មើគ្នា និង និរន្តរភាព។

ក្នុងឆ្នាំ១៩៩២ប្រជាពលរដ្ឋនិងព្រះសង្ឃទាំងអស់ត្រូវបានធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញ ហើយអង្គការពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ក៏បានមកតាំងការិយាល័យនៅវត្តអន្លង់វិល ស្រុកសង្កែ ខេត្ត បាត់ដំបងព្រមទាំងបានបន្តសកម្មភាពរបស់ខ្លួនដដែល។ លុះមកដល់ឆ្នាំ១៩៩៤ព.ជ.អ បានពង្រីក សកម្មភាពមកខេត្តបន្ទាយមានជ័យ នៅក្នុងឆ្នាំ១៩៩៥ ។

១.២ ទស្សនៈវិស័យ

ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ចង់ឃើញនូវសង្គមប្រជាធិបតេយ្យមានការសិក្សាល្អមួយដែលគ្មាន ភាពក្រីក្រ គ្មានជម្ងឺ ដែលមនុស្សអាចការពារបានមានការគោរពច្បាប់ គោរពសិទ្ធិមនុស្សការពារបរិស្ថា នបានល្អ និងជាសង្គមសីលធម៌មួយដែលបដិបត្តិតាមឱវាទព្រះពុទ្ធសាសនា ដើម្បីគោរពវប្បធម៌ ប្រពៃណីខ្មែរព្រមជាមួយនឹងការប្រុងប្រយ័ត្នចំពោះការគំរាមកំហែង និងឱកាស (កាលានុវត្តភាព) របស់សកលការូបនីយកម្ម ។

១.៣ ភារៈប្រកាស

ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លើកទឹកចិត្តផ្តល់ការអប់រំ/បណ្តុះបណ្តាល និង ផ្តល់យោបល់ដល់ ប្រជាពលរដ្ឋកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសង្គមប្រកបដោយការចូលរួម និងឆ្ពោះទៅរក និរន្តរភាពក្នុងសហគមន៍ ។

១.៤ ទស្សនវិជ្ជា

កម្មវិធីចូលរួមរបស់ព.ជ.អត្រូវបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ក្រុមគោលដៅដោយយកព្រះធម៌ជាមគ្គុទេស, ខិតខំប្រឹងប្រែងធ្វើអោយបានសំរេចនូវភាពចុះសម្រុងគ្នារវាងបុគ្គល, សង្គម និងបរិស្ថាន។ កម្មវិធីនេះផ្តោតទៅលើការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម បញ្ញា និង ផ្លូវចិត្ត របស់ក្រុមគោលដៅ និងដឹកនាំពួកគេមួយជំហានម្តងៗឆ្ពោះទៅរកខ្លួនទីពឹងខ្លួន និងអំណាចគ្រប់គ្រងដោយខ្លួនឯង។

អង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ សាខាខេត្តបន្ទាយមានជ័យ មានការិយាល័យស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានបុគ្គលិក និងសកម្មភាពការងារដូចខាងក្រោម:

ក- ឈ្មោះបុគ្គលិក និងមុខងារ

1. លោក ប៊ុន សុផា ប្រធានសាខា
2. លោក ជួន គា បុគ្គលិក កម្មវិធី វិមជ្ឈការ និង វិសហមជ្ឈការ
3. កញ្ញា នក់ ស្រីលាភ បុគ្គលិកកម្មវិធីសហករណ៍

ខ- ឈ្មោះសកម្មភាពដែលបានធ្វើ និងកំពុងអនុវត្តន៍មានចំនួន ០៣

១. កម្មវិធីសហគមន៍ អភិវឌ្ឍន៍កសិកម្ម

- 12-01-2015 ពជអ/បជ បានទទួលលិខិតពីធនាគារអេស៊ីលីដាខាសាខេត្តបន្ទាយមានជ័យ ស្តីអំពីការផ្តល់ជូននូវអត្រាពិសេស 0.06% សម្រាប់រាល់សេវាកម្មទាក់ទងរវាង(ពជអ)បជ ផ្ទេរសាច់ប្រាក់ទៅកាន់តំបន់ក្រុមគោលដៅ ខេត្តបន្ទាយមានជ័យ ។
- 14-01-2015 ចុះជូនដំណឹងដល់សហគមន៍ទាំង១២ ស្តីពីការផ្លាស់ប្តូរបុគ្គលិក កញ្ញា នក់ ស្រីលាភ ជាបុគ្គលិកកម្មវិធីសហករណ៍សាខាបន្ទាយមានជ័យ ជំនួសលោក ជួន គាន ដែលត្រូវផ្លាស់ទៅធ្វើជាបុគ្គលិកលកម្មវិធី សហករណ៍នៅអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សាខាប៉ៃលិន។
- 02-02-2015 លោក វ៉ត្ត សំអាត ប្រធានសហករណ៍អភិវឌ្ឍន៍កសិកម្ម ឃុំទួលពង្រនិងសហការីបានសងត្រឡប់នៅប្រាក់កម្ចីឥណទានបានខ្ចីពី (ពជអ)បជ ចំនួន 24,560ដុល្លារអាមេរិក មកដាក់ក្នុងគណនី RCO/BMC នៅឯការិយាល័យធនាគារអេស៊ីលីដា សាខា ខេត្តបន្ទាយមានជ័យ។
- 09-02-2015 ពជអ/បជ បានដកទឹកប្រាក់ចំនួន190 ដុល្លារអាមេរិកពីគណនី RCO/BMC ។ យោងតាមយុទ្ធសាស្ត្រថ្មី និង តាមការណែនាំពីលោកនាយក ។
- 10-02-2015 ពជអ/បជ បានវេលុយចំនួន190 ដុល្លារអាមេរិក ទៅកាន់សហករណ៍អភិវឌ្ឍន៍កសិកម្ម ឃុំទួលពង្រ តាមរយៈWING ជាការលើកទឹកចិត្តដល់សហករណ៍បានសងឥណទានមុនកាលកំណត់ ។
- 13-02-2015 លោក វ៉ត្ត សំអាត ប្រធានសហករណ៍អភិវឌ្ឍន៍កសិកម្ម ឃុំទួលពង្របានស្នើសុំដកប្លង់ដីពី ពជអ វិញតាមរយៈទូរស័ព្ទ ។

- 14-02-2015 ពងអ/បដ បានប្រគល់ប្លង់ដីដល់ដៃ លោក វិត្ត សំអាន ប្រធានសហករណ៍អភិវឌ្ឍន៍ កសិកម្ម ឃុំទួលពង្រ ចំនួន០១ ច្បាប់ ។
- 06-03-2015 សហករណ៍អភិវឌ្ឍន៍កសិកម្ម តាស្តា បានសងត្រឡប់ចំនួន 18,794.72 ដុល្លារអាមេរិក
- 13-03-2015 សហករណ៍អភិវឌ្ឍន៍កសិកម្ម តាស្តា បានសងត្រឡប់ចំនួន 6,672.17 ដុល្លារអាមេរិក
- 13-03-2015 ជួយរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងផែនការបន្តសម្រាប់រៀបចំមហាសន្និបាតរបស់ សហករណ៍អភិវឌ្ឍន៍កសិកម្ម ឃុំទួលពង្រ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៥
- 14-03-2015 ជួយរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងផែនការបន្តសម្រាប់រៀបចំមហាសន្និបាតរបស់ សហករណ៍អភិវឌ្ឍន៍កសិកម្ម ឃុំអូរស្រឡៅ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៥
- 15-03-2015 ចុះតាមដានការសងត្រឡប់យឺត របស់សហករណ៍អភិវឌ្ឍន៍កសិកម្ម តាស្តា
- 18-03-2015 ជួយរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងផែនការបន្តសម្រាប់រៀបចំមហាសន្និបាតរបស់ សហគមន៍ អភិវឌ្ឍន៍កសិកម្ម តាស្តាសាមគ្គី នាថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៥
- 19-20-03-2015 បានរៀបចំប្រជុំបុគ្គលិកកម្មវិធីសហករណ៍ទាំងអស់នៅមន្ទីរដែនដីន គរូបនីយកម្ម សំណង់និង មានការចូលរួមគ្រប់ប្រធានសាខា ។ សូរិយោដីខេត្តបន្ទាយមានជ័យស្តីអំពីផែនការបីឆ្នាំ ២០១៥-២០១៧
- 20-03-2015 សហករណ៍អភិវឌ្ឍន៍កសិកម្ម តាស្តា បានសងត្រឡប់ចំនួន 5,053.97 ដុល្លារអាមេរិក
- 21-03-2015 សហករណ៍អភិវឌ្ឍន៍កសិកម្ម តាស្តាបានដាក់លិខិតសុំពន្យារពេលសងត្រឡប់ចំនួនបីខែ (២០ មីនា ២០១៥ រហូត ដល់ ២០ មិថុនា ២០១៥)
- 24-03-2015 សហគមន៍សំពៅលូនរុងរឿង បានសងត្រឡប់ចំនួន 24,560 ដុល្លារអាមេរិក តាមរយៈវេ ពីធនាគារអេស៊ីលីជាស្រុកសំពៅលូន មកកាន់គណនីRCO/BMC ពេលសហគមន៍នេះ បានសងមុនកាលកំណត់ចំនួនមួយថ្ងៃ។
- 25-03-2015 ចូលរួមសន្និបាតនៃសហគមន៍អភិវឌ្ឍន៍កសិកម្ម ពន្លឺមានជ័យ
- 26-03-2015 ធ្វើចូលរួមសន្និបាតនៃសហគមន៍អភិវឌ្ឍន៍កសិកម្ម សន្តិភាពចំរើនផល
- 31-03-2015 ធ្វើចូលរួមសន្និបាតនៃសហករណ៍អភិវឌ្ឍន៍កសិកម្ម ឃុំអូរស្រឡៅ
- 01-04-2015 សហករណ៍អភិវឌ្ឍន៍កសិកម្ម ឃុំទួលពង្របានដាក់ពាក្យសុំខ្ចីឥណទានពី ពងអ ចំនួន 5,000 ដុល្លារអាមេរិក ។
- 06-04-2015 សហករណ៍អភិវឌ្ឍន៍កសិកម្ម ឃុំអូរស្រឡៅបានដាក់ពាក្យសុំខ្ចីឥណទានពី ពងអ ចំនួន 6,500ដុល្លារអាមេរិក
- 21-04-2015 សហករណ៍អភិវឌ្ឍន៍កសិកម្ម តាស្តា បានសងត្រឡប់ចំនួន 2,921.25 ដុល្លារអាមេរិក
- 24-27-04-2015បុគ្គលិកកម្មវិធីសហករណ៍ពងអ/បដ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីអំពីជំនាញ ដើម្បីក្លាយជាមន្ត្រីឥណទាននៅសហគមន៍មីក្រូហិរញ្ញវត្ថុ រាជធានីភ្នំពេញ។
- 28/29/04/2015ពងអ/បដបានបើកវគ្គសិក្ខាសាលាស្តីអំពីការគ្រប់គ្រងឥណទានដល់ថ្នាក់ដឹកនាំសហ គមន៍ទាំង០៧នៅស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

- 04-05-05-2015 ពដអ/បដបានបើកវគ្គសិក្ខាសាលាស្តីអំពីការគ្រប់គ្រងឥណទានដល់ថ្នាក់ដឹកនាំសហគមន៍ទាំង០៥នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។
- 08-05-2015 សហករណ៍អភិវឌ្ឍន៍កសិកម្ម តាស្ដា បានសងត្រឡប់ចំនួន 2,838.30 ដុល្លារអាមេរិក
- 11-05-2015 ពដអ/បដបានផ្តល់កម្ចីជូនសហករណ៍អភិវឌ្ឍន៍កសិកម្ម ឃុំទួលពង្រចំនួន5,000ដុល្លារអាមេរិក
- 12-05-2015 ពដអ/បដបានផ្តល់កម្ចីជូនសហករណ៍អភិវឌ្ឍន៍កសិកម្ម ឃុំអូរស្រឡៅចំនួន6,500ដុល្លារអាមេរិក
- 18-05-2015 សហករណ៍អភិវឌ្ឍន៍កសិកម្ម តាស្ដា បានសងត្រឡប់ចំនួន 2,183.69 ដុល្លារអាមេរិក
- 26-05-2015 សហករណ៍អភិវឌ្ឍន៍កសិកម្ម តាស្ដា បានសងត្រឡប់ចំនួន 3,387.97 ដុល្លារអាមេរិក ដោយគិតរហូតមកដល់ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៥ សហករណ៍តាស្ដា នៅខ្វះពដអ ចំនួន ១៤,៨៩២.៩៩ USD ម្យ៉ាងទៀត រហូតមកដល់ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៥ ពដអ/បដ បានផ្តល់កម្ចីចំនួន 11,000 ដុល្លារអាមេរិកហើយ។

សំណូមពរ

- សហករណ៍កសិកម្មសំណូមពរដល់ ព.ដ.អ ដូចខាងក្រោម៖
- ១/ សុំឱ្យអង្គការ ព.ដ.អ យកអត្រាការប្រាក់ទាបប្រមាណ1.5%
- ២/ នីតិវិធីក្នុងការស្នើសុំខ្ចីប្រាក់ មានភាពងាយស្រួល និង អាចបន្ថែមកម្ចីឥណទានពីលើការស្នើសុំដូច MFI និង ស្ថាប័នផ្សេងទៀត ។
- ៣/សុំឱ្យ ពដអ ផ្តល់កម្ចី មានសេវាបន្ថែមជាប្រាក់បាច
- ៤/ ចង់ឱ្យពដអ ជួយបើកវគ្គបណ្តុះបណ្តាលពង្រឹងបន្ថែមស្តីពីការគ្រប់គ្រង និង គោលការណ៍ ផ្នែកបញ្ជីស្នាម សហករណ៍ និង កម្ចីឥណទាន ផ្នែកទំនាក់ទំនងទីផ្សារ ដល់សមាជិក ។

ផែនការបន្ត

- ១/-បន្តចុះតាមដាន និង ណែនាំ ដល់សហករណ៍ សងប្រាក់ឥណទានមិនទាន់ពេលកំណត់
- ២/-ចូលរួមប្រជុំបណ្តាញសហករណ៍ និង តាមដានដោះស្រាយពីការលំបាកនិងតម្រូវការ ។
- ៣/-បើកវគ្គបណ្តុះបណ្តាលពង្រឹង ស្តីពីភាពជាអ្នកដឹកនាំដល់សហករណ៍ និង សមាជិក ។
- ៤/-បើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសកុំព្យូទ័រដល់សហករណ៍
- ៥/-បន្តជំរុញលើកទឹកចិត្តការនាំចេញផលិតផលកសិកម្ម របស់សមាជិក និង សហករណ៍
- ៦/-បន្តផ្តល់កម្ចីឥណទានដល់សហករណ៍ តាមតម្រូវការ ។

២.កម្មវិធីវិបល្លាស និង វិសហវប្បការ

- 1 បើកវគ្គផ្សព្វផ្សាយបានចំនួន៤វគ្គដល់គុសិស្ស និងនិស្សិតនៅក្នុងសកលវិទ្យាល័យ ទាំង០៣ក្នុងខេត្តបន្ទាយមានជ័យ ។
- 2 ការជ្រើសរើសនិស្សិតយុវជនស្ម័គ្រចិត្តចុះហាត់ការងារនៅតាមសង្កាត់ស្រុកនានាក្នុង ខេត្តបន្ទាយមានជ័យស្តីអំពីរដ្ឋបាលថ្នាក់ក្រោមជាតិ ។
- 3 ការបើកវគ្គសិក្ខាសាលាចំនួន៤វគ្គ(១វគ្គ២ថ្ងៃ)ដល់លោក/អ្នកគ្រូទាំង៥២មកពី២៦ វិទ្យាល័យក្នុងខេត្តបន្ទាយមានជ័យ។(ជំពាក់ឆ្នាំមុនមួយវគ្គ) ។

សេរីទីមួយ ផ្សព្វផ្សាយនៅថ្ងៃទី ២២ មករា ដល់ ២៧ មករា ២០១៥

ខេត្ត	ឈ្មោះសាលា	ចំនួនអ្នកចូលរួម		កាលបរិច្ឆេទ	
		សរុប	ស្រី		
បន្ទាយមានជ័យ	គុកោសល្យនិង វិក្រីត្យការខេត្ត	130	81	២២ មករា ២០១៥	2:00 – 5:00 ល្ងាច
	សកលវិទ្យាល័យ ឯកទេសនៃកម្ពុជា	125	64	២៥ មករា ២០១៥	2:00 – 5:00 ល្ងាច
	សកលវិទ្យាល័យ បៀលប្រាយ	127	46	២៧ មករា ២០១៥	2:00 – 5:00 ល្ងាច

សេរីទីពីរ ផ្សព្វផ្សាយនៅថ្ងៃទី ១៤ មករា ដល់ ២៦ កុម្ភៈ ២០១៥

ខេត្ត	ឈ្មោះសាលា	ចំនួនអ្នកចូលរួម		កាលបរិច្ឆេទ	
		សរុប	ស្រី		
បន្ទាយមានជ័យ	សកលវិទ្យាល័យ ឯកទេសនៃកម្ពុជា	125	64	១៤ កុម្ភៈ ២០១៥	2:00 – 5:00 ល្ងាច
	គុកោសល្យនិង វិក្រីត្យការខេត្ត	121	81	២៤ កុម្ភៈ ២០១៥	2:00 – 5:00 ល្ងាច
	សកលវិទ្យាល័យ បៀលប្រាយ	130	46	២៦ កុម្ភៈ ២០១៥	2:00 – 5:00 ល្ងាច

សេរីទីបី ផ្សព្វផ្សាយនៅថ្ងៃទី ២៣ ឧសភា ២០១៥

ខេត្ត	ឈ្មោះសាលា	ចំនួនអ្នកចូលរួម		កាលបរិច្ឆេទ	
		សរុប	ស្រី		
បន្ទាយមានជ័យ	សកលវិទ្យាល័យ ឯកទេសនៃកម្ពុជា	151	88	២៣ ឧសភា ២០១៥	7:30 – 12:00 ថ្ងៃត្រង់
	គរុកោសល្យនិង វិក្រឹត្យការខេត្ត	218	157	២៣ ឧសភា ២០១៥	7:30 – 12:00 ថ្ងៃត្រង់
	សកលវិទ្យាល័យ បៀលប្រាយ	153	102	២៣ ឧសភា ២០១៥	7:30 – 12:00 ថ្ងៃត្រង់

វគ្គទី១ សម្រាប់គ្រូបង្រៀន ០៩-១០ កក្កដា ២០១៥: លោក/អ្នកគ្រូ ចំនួន៥២នាក់ មកពី២៦ វិទ្យាល័យក្នុងខេត្តបន្ទាយមានជ័យបានចូលរួមវគ្គសិក្ខាសាលា ស្តីពីភាពជាពលរដ្ឋប្រជាធិបតេយ្យ។

សំណូមពរ

- គរុសិស្ស-និស្សិតសំនូមពរដល់ ព.ជ.អ ដូចខាងក្រោម៖
- ១/ជួយបង្កើតកម្មវិធីដូចសេរី៣ដែលមានការចូលរួមច្រើនគ្នានេះឲ្យបានញឹកញាប់
 - ២/សុំអោយពេលវេលាច្រើនជាងហ្នឹងទៀតសម្រាប់វាយគ្និនឆ្លើយនឹងសំនួរសិក្ខាកាម

ផែនការបន្ត

- នៅក្នុងខែសីហា និងកញ្ញា ឆ្នាំ២០១៥ មានគម្រោងដូចខាងក្រោម៖
- 1 ចុះទំនាក់ទំនង និង រៀបចំដាក់លិខិតទៅសាលាខេត្តស្តីអំពីការសុំរៀបចំសិក្ខាសាលាសេរីទី៤សម្រាប់សិស្ស-និស្សិត ចំនួន ៦០នាក់ ។
 - 2 រៀបចំវគ្គសិក្ខាសាលាសម្រាប់សិស្ស-និស្សិត និងគ្រូវិទ្យាល័យ
 - 3 ចុះទំនាក់ទំនង និង ដាក់លិខិត ជូនប្រធានក្រុមប្រឹក្សាខេត្ត ស្តីអំពីការអនុញ្ញាតិឲ្យតំណាងសាលាទាំងអស់បានចូលរួមរាល់ការប្រជុំរបស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។
 - 4 រៀបចំជ្រើសរើសនិស្សិតស្ម័គ្រចិត្តចុះហាត់ការងារ រដ្ឋបាលថ្នាក់ក្រោមជាតិ ។
 - 5 រៀបចំដឹកនាំលោក/អ្នកគ្រូវិទ្យាល័យនៅបន្ទាយមានជ័យធ្វើដំណើរទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភាជាតិ រាជធានីភ្នំពេញ ។
 - 6 រៀបចំធ្វើសញ្ញាប័ត្រចែកជូនដល់និស្សិតបានបញ្ចប់ចុះហាត់ការ ។

៣.សកម្មភាពផ្សេងៗ

- 01-01-2015 ចូលរួមឆ្លងចូលឆ្នាំសកលនៅ សាលាខេត្តបន្ទាយមានជ័យ
- 07-01-2015 ចូលរួមអប់រំសាទរ ខួបលើកទី៣៦នៃបុណ្យជ័យជំនះ០៧មករា នៅវេទិការខេត្ត
- 03-02-2015 ចូលរួមបុណ្យមាយាមបូជា នៅសាលាខេត្តបន្ទាយមានជ័យ
- 07-03-2015 ចូលរួមប្រជុំជាមួយមន្ទីរកិច្ចការនារី នៅភោជនីយដ្ឋានម្លូសក្រហម
- 08-03-2015 ចូលរួមខួបលើកទី១០៥នៃទិវាសិទ្ធិនារីអន្តរជាតិ នៅភោជនីយដ្ឋានស្ទឹងសែន
- 01-04-2015 ចូលរួមពិធីអប់រំសាទរឆ្នាំថ្មីប្រពៃណីជាតិ នៅសាលាខេត្តបន្ទាយមានជ័យ
- 06-04-2015 ចូលរួមពិធីអប់រំសាទរឆ្នាំថ្មីប្រពៃណីជាតិ នៅសកលវិទ្យាល័យ
ឯកទេសនៃកម្ពុជា
- 07-04-2015 ចូលរួមពិធីអប់រំសាទរឆ្នាំថ្មីប្រពៃណីជាតិ នៅសកលវិទ្យាល័យប្រៀលប្រាយ
- 22-04-2015 ចូលរួមពិធីអប់រំសាទរឆ្នាំថ្មីប្រពៃណីជាតិ នៅមន្ទីរអប់រំយុវជន និងកីឡា
ខេត្តបន្ទាយមានជ័យ
- 25-04-2015 ចូលរួមពិធីអប់រំសាទរឆ្នាំថ្មីប្រពៃណីជាតិ នៅមន្ទីរកិច្ចការនារី
ខេត្តបន្ទាយមានជ័យ
- 18-05-2015 ចូលរួមពិធីផ្ទេរ និង តែងតាំងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទនៅសាលាខេត្ត
បន្ទាយមានជ័យ។ នាពេលរសៀលមានពិធីដប់លៀងនៅទីធ្លាមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
- 08-06-2015 ចូលរួមប្រជុំបណ្តាញមន្ទីរកិច្ចការនារីនៅសាលាខេត្ត
- 09-06-2015 ចូលរួមប្រជុំបណ្តាញអង្គការប្រចាំខេត្តបន្ទាយមានជ័យ នៅការយាល័យអង្គការទស្សនៈ
ពិភពលោក
- 21-06-2015 ចូលរួមប្រជុំបណ្តាញអង្គការប្រចាំខេត្តបន្ទាយមានជ័យ នៅការយាល័យអង្គការទស្សនៈ
ពិភពលោក
- 24-06-2015 ចូលរួមសិក្ខាសាលាស្តីពីការប្រកាសសេចក្តីថ្លែងការណ៍រួម រវាងក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ ជាមួយនឹងធានាគារជាតិនៃកម្ពុជា
- 31-06-2015 ចូលរួមពិធីប្រកាសតែងតាំងលោក លី សារី អតីតប្រធានមន្ទីរដែនដីនគរូបនីយកម្ម និង
ស្ថាប័នដីខេត្ត មកជាអភិបាលរងខេត្តបន្ទាយមានជ័យ ។

បន្ទាយមានជ័យ, ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៥

ប៊ុន សុផា